

 MARINER COMMUNITY CAMPUS

ចក្ខុវិស័យ

បង្កើតគម្រោង Mariner Community Campus ដើម្បីផ្តល់នូវតម្រូវការ និងធនធានជាមូលដ្ឋានដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងសហគមន៍តំបន់ Mariner ។ គម្រោងនេះផ្អែកលើភាពជាដៃគូអចិន្ត្រៃយ៍រវាងវិស័យសាធារណៈ និងឯកជនដើម្បី៖

- កសាងកន្លែងសហគមន៍ដែលមានសុវត្ថិភាព និងអាចចូលបាន
- ផ្តល់នូវផលប្រយោជន៍សហគមន៍ដែលបំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទាំងអស់
- គាំទ្រដល់តំបន់ Mariner តាមរយៈសេវាកម្ម និងបរិក្ខារចម្រុះ និងមានគុណភាពខ្ពស់ដែលពង្រឹងសុខភាពគ្រួសារ និងសហគមន៍រឹងមាំ

គោលការណ៍ណែនាំរបស់គម្រោងនេះរួមមាន៖ សិទ្ធិចូលប្រើប្រាស់ធនធាន និងបច្ចេកវិទ្យាដោយឥតគិតថ្លៃ និងស្មើភាព ឱកាសសហគមន៍ ការភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ និងសមធម៌សង្គម។

សាវតា

បណ្ណាល័យ Sno-Isle បានកំណត់តម្រូវការខ្វះខាត ហើយនៅខែកុម្ភៈឆ្នាំ 2017 បានបើកបណ្ណាល័យ Mariner នៅក្នុងផ្នែកខាងមុខហាងមួយជា គម្រោងគំរូ។ ដោយសារតែបានបើកទ្វារហើយ មានមនុស្សចំនួនជាង 80,000 នាក់បានមកទស្សនាបណ្ណាល័យស ហគមន៍នេះ។

សមាជិកព្រឹទ្ធសភាលោក Marko Liiias, D-Mukilteo ឆ្ពោះទៅរកការប្រឈមនៃការទ ទួលបានសេវាកម្មដែលប្រជាពលរ ដ្ឋប្រចាំតំបន់នេះជួបប្រទះ បានពិនិត្យមើលការឆ្លើយតបរប សហគមន៍ និងបានមើលឃើញឱកាសសម្រាប់ មនុស្សជាច្រើន។

នៅឆ្នាំ 2017 កិច្ចពិភាក្សាបានចាប់ផ្តើមអំពីគោលគំនិតសម្រាប់គម្រោងអចិន្ត្រៃយ៍ Mariner Community Campus ជាមួយនឹងខោនធី United Way Snohomish អ្នកប្រតិបត្តិខោនធី Snohomish ឈ្មោះ Dave Somers និងមណ្ឌលសិក្សាធិការ Mukilteo និងបណ្ណាល័យ Sno-Isle ។ តាមរយៈកិច្ចពិភាក្សាទាំងនោះ និងស្នាដៃច្បាប់នីតិកម្មរបស់សមាជិកព្រឹទ្ធសភាលោក Liiias គម្រោងថវិការដ្ឋឆ្នាំ 2018 រួមបញ្ចូលទាំងការបែងចែកទឹកប្រាក់ចំនួន \$322,000 ដើម្បីចាប់ផ្តើមសម្រេចចិត្តវិស័យសម្រាប់គម្រោង Mariner Community Campus។



មនុស្សជាង 25,000 នាក់រស់នៅក្នុង តំបន់ដែលមាន ព្រំដែនជាប់ Everett នៅទិសខាងជើង ជាប់ Lynnwood នៅទិសខាងត្បូង ខាងកើតជាប់ផ្លូវ Highway 99 និងខាងលិចជា ប់ I-5។ នៅឆ្នាំ 2025 ចំនួនប្រជាជន ប្រចាំតំបន់នេះ ត្រូវបានរំពឹងថា នឹងកើនឡើង 20% និងដង់ស៊ីតេកើ នឡើង 23%។ ទាំងអស់នេះ រាប់បញ្ចូលទាំង ប្រជាជនដែល បានមករស់នៅ ក្នុងតំបន់នេះ ក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខ។

ងក្របខ័ណ្ឌពេលវេលា



ការផ្តល់មូលនិធិ

ការផ្តល់មូលនិធិដំណាក់កាលទី 1 ត្រូវបានគាំទ្រជាមួយការរៀបចំទុកថវិការដ្ឋដោយរដ្ឋវ៉ាស៊ីនតោន។

ការគាំទ្របន្ថែមទៀតលើធនធានបុគ្គលិកត្រូវបានផ្តល់ដោយបណ្ណាល័យ Sno-Isle និងភាគីពាក់ព័ន្ធវិស័យសាធារណៈ និងមិនរកប្រាក់ចំណេញ។

គំរូនៃការផ្តល់មូលនិធិសម្រាប់ដំណាក់កាលបន្តបន្ទាប់នឹងត្រូវបានបង្កើតឡើងតាមរយៈការព្រមព្រៀងក្នុងចំណោមភាគីពាក់ព័ន្ធ ហើយត្រូវបានរំពឹងថានឹងរួមបញ្ចូលគ្នារវាងថវិកាសេវាកម្មធនធាន និងការគាំទ្រ។

ការចំណាយសរុបរបស់គម្រោងនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការចំណាយទាក់ទងនឹងការទិញដី និងសំណង់ក៏ដូចជាសេវាកម្មដែលបានផ្តល់ និងកម្រិតសេវាកម្មផងដែរ។



ការឆ្លើយតបទៅបណ្ណាល័យ Mariner ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះដែលចង់បានសេវាកម្ម និងទឹកនៃឯកជន។

ភាគីពាក់ព័ន្ធ

ដោយផ្អែកលើបទពិសោធន៍របស់គាត់ជាមួយបណ្តាញយូធីស Mariner សមាជិកព្រឹទ្ធសភាលោក Lias បានស្នើសុំឱ្យបណ្តាញ Sno-Isle

ដើរតួចម្បងក្នុងដំណាក់កាលដំបូងនៃគម្រោងនេះដោយកោះហៅអង្គការសាធារណៈ និងអង្គការមិនរកប្រាក់ចំណេញជាច្រើនដើម្បីសម្រេចចិត្តវិស័យនេះ និងបង្កើតគម្រោងនេះ។ ដៃគូសហគមន៍ និងតំណាងដែលបានកំណត់នៅចំណុចនេះរួមមាន៖

- Sno-Isle Libraries
- United Way Snohomish County
- Snohomish Health District
- Greater Foundation Snohomish County
- Economic Alliance Snohomish County
- State of Washington
- Mukilteo School District
- Community Transit
- Everett Community College
- Edmonds Community College
- Boys and Girls Clubs of Snohomish County
- YMCA of Snohomish County
- Volunteers of America Western Washington
- Snohomish County
- Washington State Family and Community Engagement Trust
- WSU- North Puget Sound Everett
- Leadership Snohomish County
- Snohomish STEM Network